

**លោកអ្នកអាចទាក់ទងមកយើងខ្ញុំ ប្រសិនបើលោកអ្នកមានសំណួរណាមួយអំពីលិខិតជូនដំណឹងនេះ ...**

**លោកអ្នកអាចហៅទូរស័ព្ទមកយើងខ្ញុំ ៖**

- លោកអ្នកក៏អាចហៅទូរស័ព្ទទាក់ទងមកយើងខ្ញុំបានតាមលេខសេវាកម្មអតិថិជនទូទាំងរដ្ឋផងដែរ តាមទូរស័ព្ទលេខ 1-877-395-8930 ។ ចំពោះរដ្ឋហ្វីឡាដេលហ្វៀ Philadelphia សូមហៅទូរស័ព្ទលេខ 1-215-560-7226 ។
  - ▶ ការហៅទូរស័ព្ទនេះ មិនគិតថ្លៃឡើយ ។ ការហៅទូរស័ព្ទដំណើរការពី ថ្ងៃ ដល់ សុក្រ នៅចន្លោះម៉ោង 8 ព្រឹក និងម៉ោង 5 ល្ងាច
- ឬហៅទូរស័ព្ទទៅការិយាល័យជំនួយខោនធី (CAO) ដោយប្រើព័ត៌មានទំនាក់ទំនងដែលមានបញ្ជីនៅក្នុងផ្នែកលិខិតជូនដំណឹងនេះ នៅការិយាល័យ CAO ។

**លោកអ្នកអាចពិភាក្សាជាមួយយើងខ្ញុំ មុនពេលសវនាការ ។**

លោកអ្នកនឹងទទួលបានលិខិតមួយពីការិយាល័យ CAO ដោយសាកសួរថា តើលោកអ្នកចង់ជួបមុនពេលសវនាការយុត្តិធម៌ចាប់ផ្តើមឬអត់ ។ កិច្ចប្រជុំនេះអាចធ្វើឡើងដោយការជួបផ្ទាល់ ឬតាមទូរស័ព្ទ ។ កិច្ចប្រជុំមួយមុនពេលសវនាការនេះ ហៅថាសន្និសីទមុនពេលសវនាការ ។ កិច្ចប្រជុំនេះ នឹងមិនពន្យារពេល ឬជំនួសសវនាការយុត្តិធម៌របស់អ្នកឡើយ ។ លោកអ្នកអាចប្រើកិច្ចប្រជុំនេះ ដើម្បីប្រាប់យើងខ្ញុំថា តើលោកអ្នកមានព័ត៌មានដែលអ្នកគិតថា អាចផ្លាស់ប្តូរការសម្រេចរបស់យើងឬអត់ ។ លោកអ្នកអាចមានអ្នកណាម្នាក់និយាយក្នុងនាមណាមួយឱ្យលោកអ្នក ប្រសិនបើលោកអ្នកត្រូវការ ។

**លោកអ្នកអាចទទួលបានឯកសារថតចម្លងមួយច្បាប់ពីព័ត៌មានណាមួយ ដែលយើងខ្ញុំបានប្រើដើម្បីធ្វើការសម្រេចរបស់យើង ។**  
លោកអ្នកអាចស្នើសុំឯកសារថតចម្លងទាំងអស់ដែលនឹងត្រូវប្រើនៅពេលសវនាការ ។

**លោកអ្នកអាចនាំអ្នកណាម្នាក់ទៅសវនាការ ។**

លោកអ្នកអាចនាំសាក្សី ដែលអាចមានព័ត៌មាន ។ លោកអ្នកអាចនិយាយដោយខ្លួនឯង ឬនាំអ្នកណាម្នាក់ឱ្យនិយាយជំនួសលោកអ្នក ដែលយល់ដឹងអំពីវិធាននានានៃកម្មវិធី ។

**លោកអ្នកអាចទទួលបានការជួយ ប្រសិនបើលោកអ្នកនិយាយភាសាផ្សេងទៀត ថ្ងៃ ឬមានពិការភាពផ្សេងទៀត ។**

លោកអ្នកអាចស្នើសុំអ្នកបកប្រែភាសាម្នាក់ឱ្យចូលរួមសវនាការយុត្តិធម៌ ឬជំនួយផ្សេងៗទៀតនៅក្នុងសំណុំបែបបទសវនាការយុត្តិធម៌ដែលមានភ្ជាប់ជូន ។ ហើយនេះជាសេវាកម្មឥតគិតថ្លៃ ។ លោកអ្នកអាចនាំមិត្តភក្តិ ឬសាច់ញាតិឱ្យជួយលោកអ្នកនៅឯសវនាការ ប៉ុន្តែនាយកដ្ឋាននឹងផ្តល់អ្នកបកប្រែភាសាផ្លូវការ ។

**សិទ្ធិរបស់អ្នក...**

**លោកអ្នកមានសិទ្ធិចំពោះបណ្តឹងឧទ្ធរណ៍ ។**

ហើយនេះមានន័យថាលោកអ្នកមានសិទ្ធិស្នើសុំយើងខ្ញុំពិនិត្យឡើងវិញអំពីការសម្រេចរបស់យើង ប្រសិនបើលោកអ្នកគិតថាយើងខ្ញុំមានកំហុសឆ្គង ។ លោកអ្នកអាចស្នើសុំចៅក្រមពិនិត្យឡើងវិញអំពីការសម្រេចរបស់ការិយាល័យ CAO នៅឯសវនាការយុត្តិធម៌ ។

**លោកអ្នកមានសិទ្ធិចំពោះសវនាការយុត្តិធម៌**

សវនាការយុត្តិធម៌គឺជាកិច្ចប្រជុំផ្លូវការមួយជាទឹកដីដែលលោកអ្នក ការិយាល័យ CAO និងចៅក្រមអាចពិភាក្សាអំពីបណ្តឹងឧទ្ធរណ៍របស់អ្នក ។ ចៅក្រមនឹងគោរពតាមច្បាប់ និងគោលនយោបាយរបស់ក្រសួងចំពោះការធ្វើសេចក្តីសម្រេច ។ លោកអ្នកត្រូវបានគេរៀបចំឱ្យត្រៀមខ្លួនសម្រាប់កិច្ចប្រជុំនេះ ។ ប្រសិនបើលោកអ្នកចង់បង្ហាញភស្តុតាងណាមួយដែលគាំទ្របណ្តឹងទាមទារសំណងរបស់អ្នកថា ការសម្រេចនេះមិនត្រឹមត្រូវនោះ សូមនាំយកភស្តុតាងនោះជាមួយលោកអ្នក ។

**លោកអ្នកមានសិទ្ធិប្តឹងឧទ្ធរណ៍ និងមានសវនាការយុត្តិធម៌ឆាប់រហ័សមួយសម្រាប់ជំនួយវេជ្ជសាស្ត្រ ។**

សវនាការយុត្តិធម៌ឆាប់រហ័សមួយ អាចផ្តល់ជូនក្នុងករណីកំណត់ថាពេលវេលាធម្មតាសម្រាប់ការពិនិត្យបណ្តឹងឧទ្ធរណ៍ឡើងវិញនឹងអាចបង្កឱ្យមានផលប៉ះពាល់ដល់ជីវិតនៅ សុខភាព ឬសមត្ថភាពរបស់អ្នក ដើម្បីទទួលបាន រក្សាបាន ឬទទួលបានឡើងវិញនូវមុខងារកម្រិតអតិបរមា ។

**លោកអ្នកមានសិទ្ធិចំពោះជំនួយផ្នែកច្បាប់ឥតគិតថ្លៃ**

ប្រសិនបើលោកអ្នកត្រូវការជំនួយផ្នែកច្បាប់ឥតគិតថ្លៃ សូមទៅ \_\_\_\_\_ ឬហៅទូរស័ព្ទ \_\_\_\_\_ ។

**ជម្រើសរបស់អ្នក ...**

**លោកអ្នកអាចស្នើសុំសវនាការយុត្តិធម៌តាមរយៈ ៖**

- ការហៅទូរស័ព្ទមកការិយាល័យ CAO ដើម្បីស្នើសុំសវនាការយុត្តិធម៌តាមរយៈ និង
- ធ្វើជូនតាមប៉ុស្តិ៍ប្រៃសណីយ៍ ឬប្រគល់សំណុំបែបបទសវនាការយុត្តិធម៌ដែលបានបំពេញ ដែលមានភ្ជាប់ជូនដោយផ្ទាល់ជូនការិយាល័យ CAO ។

**កំណត់សម្គាល់ ៖** លោកអ្នកមិនចាំបាច់បំពេញសំណុំបែបបទសវនាការយុត្តិធម៌ឡើយ ប្រសិនបើការសម្រេចនេះ គឺសម្រាប់ការធានារ៉ាប់រងពីកម្មវិធីអាហារូបត្ថម្ភបន្ថែម (SNAP) ប៉ុន្តែវាដោយស្រួលជាងសម្រាប់យើងខ្ញុំដើម្បីតាមដាន បណ្តឹងឧទ្ធរណ៍របស់អ្នក ប្រសិនបើលោកអ្នកដាក់បណ្តឹង ។

**លោកអ្នកអាចជ្រើសរើសប្រភេទសវនាការយុត្តិធម៌ដែលលោកអ្នកត្រូវការ ៖**

- **សវនាការតាមទូរស័ព្ទ** នៅទីកន្លែងដែលលោកអ្នកជ្រើសរើស ។ ប្រាប់យើងខ្ញុំអំពីលេខទូរស័ព្ទដែលត្រូវប្រើប្រាស់ ដូចជាលេខទូរស័ព្ទផ្ទាល់ខ្លួន ឬមិត្តភក្តិ ឬសាច់ញាតិរបស់អ្នក ។ ប្រសិនបើលោកអ្នកជ្រើសរើសប្រភេទសវនាការនេះ សូមប្រាកដថាយើងខ្ញុំអាចទាក់ទងលោកអ្នកតាមលេខទូរស័ព្ទនេះ ។
  - ▶ ចៅក្រមនឹងហៅទូរស័ព្ទលោកអ្នក សាក្សីរបស់អ្នក នរណាម្នាក់ដែលជួយលោកអ្នក និងការិយាល័យ CAO ។
- **សវនាការតាមទូរស័ព្ទ** នៅការិយាល័យ CAO ។ លោកអ្នកនឹងត្រូវទៅការិយាល័យ CAO សម្រាប់សវនាការរបស់អ្នក ។
  - ▶ ចៅក្រមនឹងហៅទូរស័ព្ទលោកអ្នកនៅទីនោះនៅការិយាល័យ និងហៅទូរស័ព្ទសាក្សីរបស់អ្នក និងនរណាម្នាក់ដែលជួយលោកអ្នក ។
- **សវនាការដោយផ្ទាល់ជាមួយលោកអ្នក** និងមនុស្សដែលលោកអ្នកនាំយកចូលបន្ទប់សវនាការជាមួយចៅក្រមម្នាក់ និងបុគ្គលិកការិយាល័យ CAO ដោយនិយាយតាមទូរស័ព្ទ ។
  - ▶ សាក្សីរបស់អ្នក និងនរណាម្នាក់ដែលជួយលោកអ្នក នឹងស្ថិតនៅក្នុងបន្ទប់សវនាការជាមួយចៅក្រម ។ បុគ្គលិកការិយាល័យ CAO នឹងនិយាយតាមទូរស័ព្ទ ។
  - ▶ លោកអ្នកត្រូវតែធ្វើដំណើរទៅការិយាល័យសវនាការនិងឧទ្ធរណ៍សម្រាប់សវនាការដោយផ្ទាល់ ។ ទីកន្លែងនឹងត្រូវកំណត់សម្រាប់ លោកអ្នក ដោយផ្អែកលើទីតាំងដែលលោកអ្នករស់នៅ ។
- **សវនាការដោយផ្ទាល់ជាមួយលោកអ្នក** និងមនុស្សដែលលោកអ្នកនាំយកចូលបន្ទប់សវនាការជាមួយចៅក្រមម្នាក់ និងបុគ្គលិកការិយាល័យ CAO នៅក្នុងបន្ទប់សវនាការ ។
  - ▶ ចៅក្រម លោកអ្នក បុគ្គលិកការិយាល័យ CAO សាក្សី និងនរណាម្នាក់ដែលជួយលោកអ្នក នឹងស្ថិតនៅក្នុងបន្ទប់នេះ ។
  - ▶ លោកអ្នកត្រូវតែធ្វើដំណើរទៅការិយាល័យសវនាការនិងឧទ្ធរណ៍សម្រាប់សវនាការដោយផ្ទាល់ ។ ទីកន្លែងនឹងត្រូវកំណត់សម្រាប់ លោកអ្នក ដោយផ្អែកលើទីតាំងដែលលោកអ្នករស់នៅ ។

**លោកអ្នកអាចបន្តទទួលបានការធានារ៉ាប់រងរបស់អ្នក នៅពេលលោកអ្នករង់ចាំសវនាការយុត្តិធម៌របស់អ្នក ប្រសិនបើ ៖**

1. លិខិតនេះប្រាប់លោកអ្នកថាការធានារ៉ាប់រងរបស់អ្នក នឹងត្រូវបញ្ឈប់ ឬត្រូវកាត់បន្ថយ **និង ៖**
  - ▶ លិខិតនេះផ្តល់ជូនលោកអ្នកនូវកាលបរិច្ឆេទដើម្បីស្នើសុំបណ្តឹងឧទ្ធរណ៍ និងបន្តការធានារ៉ាប់រងរបស់អ្នក នៅពេលលោកអ្នករង់ចាំ សេចក្តីសម្រេចសវនាការយុត្តិធម៌ **និង**
  - b. សំណើរបស់អ្នកចំពោះបណ្តឹងឧទ្ធរណ៍ ត្រូវបានទទួលឬវាយត្រាឃើញលិខិតតាមកាលបរិច្ឆេទនោះ ហើយលោកអ្នកមិនបោះបង់ចោល ការបន្តធានារ៉ាប់រងឡើយ; ឬ
2. លិខិតនេះប្រាប់លោកអ្នកថាការធានារ៉ាប់រងរបស់អ្នក នឹងត្រូវបញ្ឈប់ ឬត្រូវកាត់បន្ថយ **និង ៖**
  - ▶ មូលហេតុនៃការផ្លាស់ប្តូរនេះ ដោយសារតែព័ត៌មានដែលលោកអ្នកបានផ្តល់ជូននៅក្នុងសំណុំបែបបទរបាយការណ៍ពាក់កណ្តាលឆមាស **និង**
  - ▶ សំណើរបស់អ្នកចំពោះបណ្តឹងឧទ្ធរណ៍ ត្រូវបានទទួលឬវាយត្រាឃើញលិខិតក្នុងរយៈពេល 10 ថ្ងៃនៃកាលបរិច្ឆេទលើលិខិតនេះធ្វើតាម ប៉ុស្តិ៍ប្រៃសណីយ៍ ហើយលោកអ្នកមិនបោះបង់ចោលការបន្តធានារ៉ាប់រងឡើយ ។

ចៅក្រមនឹងធ្វើការសម្រេចនេះជូនលោកអ្នកក្នុងរយៈពេល 90 ថ្ងៃ (ក្នុងរយៈពេល 60 ថ្ងៃសម្រាប់កម្មវិធី SNAP) នៃថ្ងៃដែលលោកអ្នកបាន ស្នើសុំសវនាការនេះ ។ ប្រសិនបើចៅក្រមសម្រេចថាការិយាល័យ CAO បានធ្វើការសម្រេចត្រឹមត្រូវនោះ ការធានារ៉ាប់រងរបស់អ្នក នឹងផ្លាស់ប្តូរ ឬបញ្ឈប់ ។ លោកអ្នកអាចត្រូវបង់ប្រាក់សងខ្លះ ឬទាំងអស់ពីការធានារ៉ាប់រងដែលលោកអ្នកបានទទួលនៅខណៈពេលរង់ចាំសវនាការរបស់អ្នក ។

**នៅអំឡុងពេលសវនាការ ...**

លោកអ្នកនឹងមានពេលប្រាប់ចៅក្រមដែលជាការសំណុំរឿងរបស់អ្នកនៅឯសវនាការ ។ នរណាម្នាក់អាចនិយាយជូនលោកអ្នក (បើលោកអ្នកត្រូវការ) ហើយសាក្សីរបស់អ្នកអាចនិយាយបាន ។ លោកអ្នកអាចបង្ហាញឯកសារនានា ទៅចៅក្រម ។

លោកអ្នកអាចប្តឹងឧទ្ធរណ៍ម្តងទៀត ប្រសិនបើលោកអ្នកមិនយល់ស្របចំពោះការសម្រេចរបស់ចៅក្រម ។ លិខិតសម្រេចរបស់ចៅក្រម នឹងប្រាប់លោកអ្នកអំពីរបៀបដាក់បណ្តឹងឧទ្ធរណ៍ ។

# សំណុំបែបបទសវនាការយុត្តិធម៌

1. ឈ្មោះ : អត្តលេខ ID កំណត់ហេតុ :  
 លេខទូរស័ព្ទ : អាសយដ្ឋាន :

2. ប្រាប់យើងខ្ញុំថាកម្មវិធីណាមួយ ដែលលោកអ្នកត្រូវការដើម្បីដាក់បណ្តឹងឧទ្ធរណ៍ :

- ជំនួយវេជ្ជសាស្ត្រ (MA) – លោកអ្នកត្រូវធ្វើតាមប្រែសំណើ ឬប្រគល់ជូនសំណុំបែបបទនេះទៅការិយាល័យ CAO មុន \_\_\_\_\_ ។
- MA (បណ្តឹងឧទ្ធរណ៍ឆាប់រហ័ស) : សូមគូសយកមូលហេតុមួយក្នុងចំណោមមូលហេតុខាងក្រោមសម្រាប់ការស្នើសុំសវនាការយុត្តិធម៌ឆាប់រហ័ស និងផ្តល់ព័ត៌មានលម្អិតនៅបន្ទាត់នៅជិតប្រអប់ដែលលោកអ្នកគ្រប់ខាងក្រោមនេះ ។ សវនាការយុត្តិធម៌ឆាប់រហ័សមួយ អាចផ្តល់ជូនក្នុងករណី កំណត់ថាពេលវេលាគ្រប់គ្រងសម្រាប់ការពិនិត្យបណ្តឹងឧទ្ធរណ៍ឡើងវិញ នឹងអាចបង្កឱ្យមានផលប៉ះពាល់ដល់ :
  - ជីវិត : \_\_\_\_\_ ,
  - សុខភាព : \_\_\_\_\_ ,
  - សមត្ថភាពទទួលបាន រក្សា ឬទទួលបានឡើងវិញនូវមុខងារកម្រិតអតិបរមា : \_\_\_\_\_ .

ប្រសិនបើលោកអ្នកមានឯកសារវេជ្ជសាស្ត្រអំពីតម្រូវការសុខភាពបន្ទាន់របស់អ្នក សូមប្រគល់ជូនវាជាមួយដោយសំណើសវនាការយុត្តិធម៌នេះ ។

- LIHEAP – លោកអ្នកត្រូវធ្វើតាមប្រែសំណើ ហៅទូរស័ព្ទ ឬប្រគល់ជូនសំណុំបែបបទនេះទៅការិយាល័យ CAO មុន \_\_\_\_\_ ។
- ជំនួយជាសាច់ប្រាក់ – លោកអ្នកត្រូវធ្វើតាមប្រែសំណើ ហៅទូរស័ព្ទ ឬប្រគល់ជូនសំណុំបែបបទនេះទៅការិយាល័យ CAO មុន \_\_\_\_\_ ។
- SNAP – លោកអ្នកត្រូវធ្វើតាមប្រែសំណើ ហៅទូរស័ព្ទ ឬប្រគល់ជូនសំណុំបែបបទនេះទៅការិយាល័យ CAO មុន \_\_\_\_\_ (សម្រាប់អ្នកទាំងនោះដែលដាក់ពាក្យសុំកម្មវិធី SNAP) ។
- SNAP – លោកអ្នកត្រូវធ្វើតាមប្រែសំណើ ហៅទូរស័ព្ទ ឬប្រគល់ជូនសំណុំបែបបទនេះទៅការិយាល័យ CAO ក្នុងរយៈពេល 90 ថ្ងៃ ដោយគិតចាប់ពីថ្ងៃទីមួយនៃខែដែលការធានារ៉ាប់រងរបស់អ្នក ផ្លាស់ប្តូរ (សម្រាប់អ្នកដែលទទួលបានកម្មវិធី SNAP រួចហើយ) ។
- ការទូទាត់ប្រាក់បន្ថែមរបស់រដ្ឋ (SSP) – លោកអ្នកត្រូវធ្វើតាមប្រែសំណើ ហៅទូរស័ព្ទ ឬប្រគល់ជូនសំណុំបែបបទនេះទៅការិយាល័យ CAO មុន \_\_\_\_\_ ។
- LTC – លោកអ្នកត្រូវធ្វើតាមប្រែសំណើ ហៅទូរស័ព្ទ ឬប្រគល់ជូនសំណុំបែបបទនេះទៅការិយាល័យ CAO មុន \_\_\_\_\_ ។
- HCBS – លោកអ្នកត្រូវធ្វើតាមប្រែសំណើ ហៅទូរស័ព្ទ ឬប្រគល់ជូនសំណុំបែបបទនេះទៅការិយាល័យ CAO មុន \_\_\_\_\_ ។
- ផ្សេងៗ – \_\_\_\_\_

3. ប្រាប់យើងខ្ញុំអំពីមូលហេតុដែលលោកអ្នកមិនយល់ព្រមចំពោះការសម្រេចនេះ (សូមប្រើទំព័រខាងក្រោយ ប្រសិនបើចាំបាច់) :

4. តើលោកអ្នកចង់ឱ្យការធានារ៉ាប់រងកម្មវិធី SNAP របស់អ្នក បន្តដំណើរការតាមចំនួនទឹកប្រាក់ដូចគ្នាដែលកំពុងរង់ចាំការសម្រេចសវនាការឬទេ?

- បាទ/ចាស  ទេ

5. ជ្រើសរើសវិធីដែលលោកអ្នកចង់បានសវនាការរបស់អ្នក :

- តាមទូរស័ព្ទ តាមលេខទូរស័ព្ទដែលលោកអ្នកសរសេរនៅក្នុងសំណុំបែបបទនេះ ។ សូមប្រាកដថាយើងខ្ញុំអាចទាក់ទងលោកអ្នកតាមលេខទូរស័ព្ទនេះ ។ ចៅក្រមនិងហៅទូរស័ព្ទលោកអ្នក សាក្សីរបស់អ្នក នរណាម្នាក់ដែលជួយលោកអ្នក និងការិយាល័យ CAO ។
- តាមទូរស័ព្ទ នៅការិយាល័យ CAO ។ លោកអ្នកនឹងត្រូវទៅការិយាល័យ CAO សម្រាប់សវនាការរបស់អ្នក ។ ចៅក្រមនិងហៅទូរស័ព្ទលោកអ្នកនៅទីនោះនៅការិយាល័យ និងហៅទូរស័ព្ទនរណាម្នាក់ដែលជួយលោកអ្នក ។
- ការជួបដោយផ្ទាល់ជាមួយលោកអ្នក និងមនុស្សដែលលោកអ្នកនាំយកចូលបន្ទប់សវនាការជាមួយចៅក្រមម្នាក់ និងបុគ្គលិកការិយាល័យ CAO ដោយនិយាយតាមទូរស័ព្ទ ។ លោកអ្នកត្រូវតែធ្វើដំណើរទៅការិយាល័យសវនាការនិងឧទ្ធរណ៍សម្រាប់សវនាការដោយផ្ទាល់ ។ ទីកន្លែងនឹងត្រូវកំណត់សម្រាប់លោកអ្នក ដោយផ្អែកលើទីតាំងដែលលោកអ្នករស់នៅ ។
- ការជួបដោយផ្ទាល់ជាមួយលោកអ្នក និងមនុស្សដែលលោកអ្នកនាំយកចូលបន្ទប់សវនាការជាមួយចៅក្រមម្នាក់ និងបុគ្គលិកការិយាល័យ CAO នៅក្នុងបន្ទប់សវនាការ ។ លោកអ្នកត្រូវតែធ្វើដំណើរទៅការិយាល័យសវនាការនិងឧទ្ធរណ៍សម្រាប់សវនាការដោយផ្ទាល់ ។ ទីកន្លែងនឹងត្រូវកំណត់សម្រាប់លោកអ្នក ដោយផ្អែកលើទីតាំងដែលលោកអ្នករស់នៅ ។

លោកអ្នកអាចស្នើសុំអ្នកបកប្រែភាសាម្នាក់ឱ្យចូលរួមសវនាការយុត្តិធម៌ ឬជំនួយផ្សេងៗទៀតដោយសារការចុះខ្សោយ ឬពិការភាពផ្សេងទៀត ។ ហើយនេះជាសេវាកម្មឥតគិតថ្លៃ ។

6a. តើលោកអ្នកត្រូវការអ្នកបកប្រែភាសាដោយឥតគិតថ្លៃដែរឬទេ? លោកអ្នកអាចនាំមិត្តភក្តិ ឬសាច់ញាតិឱ្យជួយលោកអ្នកនៅឯសវនាការ ប៉ុន្តែនាយកដ្ឋាននឹងផ្តល់អ្នកបកប្រែភាសាផ្លូវការ ។

- បាទ/ចាស  ទេ បើឆ្លើយថា បាទ/ចាស តើភាសាអ្វី :

6b. ប្រសិនបើលោកអ្នកត្រូវការជំនួយនៅឯបណ្តឹងឧទ្ធរណ៍ដោយសារការចុះខ្សោយ ឬពិការភាពផ្សេងទៀត សូមប្រាប់យើងខ្ញុំអំពីរបៀបដែលយើងខ្ញុំអាចជួយលោកអ្នក : \_\_\_\_\_

7. ហត្ថលេខា : \_\_\_\_\_ 8. កាលបរិច្ឆេទ : \_\_\_\_\_

